

សុន្ទរកថារបស់ឯកឧត្តម គូម៉ាម៉ារ៉ូ យុឌិ
ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយសម្រាប់
គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ប្រទេសជប៉ុន

២៦ មីនា ២០១៤

សូមគោរព លោកបណ្ឌិត សាម អ៊ិន នាយកប្រតិបត្តិ អង្គការជីវិតថ្លៃថ្នូរ!
សូមគោរព លោក ជា ជាតិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាជាតិភ្នំពេញ!
សូមគោរព លោកស្រី គី សំភី នាយិកា សមាគមគ្រួសារយើង!
សូមគោរព លោក អេង សុខា ប្រធានផ្នែករដ្ឋបាល សាលាគរុកោសល្យ និងវិក្រឹតការខេត្តក្រចេះ!
សូមគោរព អស់លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់

ខ្ញុំ នសេចក្តីសោមនស្សរីករាយដើម្បីប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយចំនួន ៤សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិដែលរួមមាន “គម្រោងកែលម្អបរិស្ថាននៅសាលាបឋមសិក្សានិងអនុវិទ្យាល័យច្រកត្នោតខេត្តកំពង់ឆ្នាំង” “គម្រោងសាងសង់អគារសិក្សានៅអនុវិទ្យាល័យព្រែកកំពីសរាជធានីភ្នំពេញ” “គម្រោងសាងសង់អគារសាលាមត្តេយ្យចំនួន៣ក្នុងស្រុកកោះធំ និងស្រុកអង្គស្នួល ខេត្តកណ្តាល” និង “គម្រោងសាងសង់អគារពហុប្រយោជន៍ដែលរួមមានសាលាវិទ្យាសាស្ត្រក្នុងសាលាគរុកោសល្យ និងវិក្រឹតការខេត្តក្រចេះ”។

គម្រោងដែលយើងបានចុះហត្ថលេខានៅថ្ងៃនេះមានគោលដៅកែលម្អបរិស្ថានអប់រំសម្រាប់កុមារនៅតំបន់ជនបទ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថាការពង្រឹង វិស័យអប់រំគឺ ជាគន្លឹះសំខាន់សម្រាប់វឌ្ឍនៈភាព និងវិបុលភាពរបស់ប្រទេសកម្ពុជានាពេលអនាគត។ ដូច្នេះខ្ញុំសង្ឃឹមថាជំនួយឧបត្ថម្ភរបស់ជប៉ុននឹងរួមចំណែកទៅក្នុងវត្តបំណងនេះ។

ជាការពិតណាស់ ប្រទេសជប៉ុនបាន និងកំពុងបន្តជួយដល់វិស័យអប់រំនៅកម្ពុជាអស់រយៈពេល២១សតវត្សរ៍មកហើយតាមរយៈការផ្តល់ជំនួយឧបត្ថម្ភសម្រាប់សាងសង់អគារសិក្សា និងកិច្ចសហប្រតិបត្តិការបច្ចេកទេសសម្រាប់ការបណ្តុះបណ្តាលគ្រូបង្រៀន។ គម្រោងទាំងនេះត្រូវបានផ្តល់ជូនតាមរយៈជំនួយគូសាណូណិដែលត្រូវបានបង្កើតឡើងដើម្បីលើកស្ទួយសន្តិសុខមនុស្សជាតិសម្រាប់ប្រជាជនងាយរងគ្រោះ ហើយអនុវត្តតាមរយៈការស្នើសុំរបស់រដ្ឋបាលថ្នាក់ខេត្ត និងអង្គការមិនមែនរដ្ឋាភិបាល។

ជំនួយទី១មានថវិកាសរុប១០៨,៧៩៣ដុល្លារអាមេរិកផ្តល់ជូនអង្គការជីវិតថ្លៃថ្នូរសម្រាប់ការសាងសង់អគារសិក្សា និងបរិក្ខារអនាម័យ ព្រមទាំងបំពាក់សង្ហារឹមនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យច្រកត្នោត ខេត្តកំពង់ឆ្នាំង។ យើងសង្ឃឹមថាគម្រោងនេះនឹងកែលម្អបរិស្ថានអប់រំសម្រាប់សិស្សានុសិស្សប្រមាណជាង៥០០នាក់នៅសាលាទាំងពីរនេះ។

ជំនួយទី២មានថវិកាសរុប ១០៧,៦០០ ដុល្លារអាមេរិកផ្តល់ជូនមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញសម្រាប់សាងសង់អគារសិក្សាមួយខ្នងនិងបរិក្ខារអនាម័យ ព្រមទាំងបំពាក់សង្ហារឹម នៅអនុវិទ្យាល័យព្រែកកំពឹស រាជធានីភ្នំពេញ។ យើងសង្ឃឹមថាគម្រោងនេះនឹងផ្តល់បរិស្ថានអប់រំ ប្រកបដោយសុវត្ថិភាព និងជាសុខភាពដល់សិស្សានុសិស្សប្រមាណ៤០០នាក់ដែលបច្ចុប្បន្នកំពុង ប្រើប្រាស់អគារសិក្សាចាស់ទ្រុឌទ្រោម។

ជំនួយទី៣មានថវិកាសរុប១១៨,៧៥៩ដុល្លារអាមេរិកផ្តល់ជូនសមាគមគ្រួសារយើងសម្រាប់ សាងសង់អគារសាលាមត្តេយ្យចំនួន៣ និងបំពាក់សង្ហារឹម ព្រមទាំងបរិក្ខារអនាម័យនៅសាលា មត្តេយ្យពងទឹកក្នុងស្រុកអង្គស្នួល និងសាលាមត្តេយ្យក្បាលកោះទាវ និងសាលាមត្តេយ្យកំពង់ ថ្មលក្នុងស្រុកកោះធំ ខេត្តកណ្តាល។ ជាមួយនឹងគម្រោងនេះ សិស្សមត្តេយ្យប្រមាណជាង ២៣០នាក់នឹងអាចរីករាយជាមួយការសិក្សាក្នុងថ្នាក់រៀនប្រកបដោយសុវត្ថិភាព និងជាសុខភាព។

ជំនួយទី៤មានថវិកាសរុប១២០,៧២៦ដុល្លារអាមេរិកផ្តល់ជូនសាលាគរុកោសល្យនិងវិក្រឹតការ ខេត្តក្រចេះសម្រាប់សាងសង់អគារពហុប្រយោជន៍រួមជាមួយសាលាវិទ្យាសាស្ត្រ និងបំពាក់សង្ហារឹម ព្រមទាំងបរិក្ខារអនាម័យនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តក្រចេះ។ យើងរំពឹងថា គម្រោង នេះនឹងផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់គុសិស្សជាង ១២០ នាក់ដែលនឹងក្លាយជាគ្រូបឋមសិក្សានៅ ខេត្តក្រចេះបន្ទាប់ពីបានបញ្ចប់ការសិក្សា។ តាមរយៈការកែលម្អសមត្ថភាព និងបច្ចេកទេសបង្រៀន របស់លោកគ្រូ-អ្នកគ្រូយើងក៏សង្ឃឹមផងដែរថា សិស្សានុសិស្សប្រមាណប្រាំមួយម៉ឺននាក់នៅក្នុង ខេត្តនឹងទទួលបានការអប់រំផ្នែកវិទ្យាសាស្ត្រកាន់តែប្រសើរឡើង ដែលនឹងជួយលើកស្ទួយសន្តិសុខ មនុស្សជាតិសម្រាប់ប្រជាជនងាយរងគ្រោះផងដែរ។

ការអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្សគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសនាពេល អនាគត។ រដ្ឋាភិបាលជប៉ុនបានពង្រីកជំនួយឧបត្ថម្ភសម្រាប់វិស័យអប់រំ និងអភិវឌ្ឍន៍ធនធាន មនុស្សរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជា។ ខ្ញុំសង្ឃឹមថា គម្រោងទាំងនេះនឹងត្រូវបានអនុវត្តយ៉ាង រលូន និង ថែទាំយ៉ាងត្រឹមត្រូវដើម្បីឲ្យសិស្សានុសិស្សកាន់តែច្រើនអាចទទួលបានអត្ថប្រយោជន៍ពី គម្រោងទាំងនេះ។

ចុងក្រោយនេះ ខ្ញុំក៏សង្ឃឹមផងដែរថាកិច្ចសហប្រតិបត្តិការនេះនឹងជួយពង្រឹងជាបន្តទៅទៀត នូវទំនាក់ទំនងមិត្តភាពរវាងប្រជាជនជប៉ុន និងប្រជាជនកម្ពុជា។

សូមអរគុណចំពោះការយកចិត្តទុកដាក់ស្តាប់!